

ព្រឹត្តិបត្រព័ត៌មានកម្រោង FMIS




មាតិកា

- គម្រោង FMIS ចូលរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ១
- ទិន្នន័យចេញពីប្រព័ន្ធ FMIS និង ការកត់ត្រាក្រៅប្រព័ន្ធកាន់តែប្រហាក់ប្រហែលគ្នា ២
- ជំនាញការ IMF លើកឡើងថា ៣
- សង្ខេបកម្មវិធីកញ្ចប់ថវិកាជំនាន់ទី២ ៤
- វគ្គបណ្តុះបណ្តាលបំប៉នបន្ថែមស្តីពី “គន្លឹះសំខាន់ៗថ្មី ៤
- កម្មវិធីបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS ជូនអង្គការថវិកាអាណាប័ក ៥
- ទំព័រសំនួរ និង ចម្លើយ ៦

គម្រោង FMIS ចូលរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ

រាជរដ្ឋាភិបាលកម្ពុជាជ្រកមកដឹកនាំប្រកបដោយឆន្ទៈមោះមុត និង ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ និង កំណត់ទុកការងារកែទម្រង់ គឺជាឧបករណ៍គោលនយោបាយគន្លឹះសម្រាប់ដោះស្រាយបញ្ហាប្រឈមនានា និង បង្កើនកាលានុវត្តភាពថ្មីៗ ឆ្ពោះទៅរកការអភិវឌ្ឍ និង វិបុលភាព។ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីកែទម្រង់ចំនួន៣ គឺការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ, ការកែទម្រង់រដ្ឋបាលសាធារណៈ, និង ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ការអនុវត្តកម្មវិធីកែទម្រង់ទាំងបីនេះ គឺមានលក្ខណៈជាប្រព័ន្ធ ដែលស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាទៅវិញទៅមក។ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥” ដែលគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លើយតបទៅនឹងកម្មវិធីកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ។

ដើម្បីបំពេញភារកិច្ចគ្រប់ជ្រុងជ្រោយ នៃការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥ និង បណ្តាគោលនយោបាយពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានរៀបចំនូវផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី ៣, ២០២១-២០២៥ ដោយបានគិតគូរនូវការពង្រីកវិសាលភាពនៃការអនុវត្តគម្រោង FMIS ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ផ្នែកតាមផែនការនេះ ប្រព័ន្ធ FMIS នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅរដ្ឋបាលរាជធានី-ខេត្តទាំង ២៥ នៅក្នុងឆ្នាំ ២០២២ និង នៅរដ្ឋបាលក្រុង/ស្រុក/ខណ្ឌចំនួន ៤៣ នៅក្នុងឆ្នាំ ២០២៤ ដើម្បីជួយឱ្យការអនុវត្តថវិកា ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាព ដោយសារប្រព័ន្ធ FMIS ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការកត់ត្រា និង តាមដានស្ថានភាពប្រតិបត្តិការហិរញ្ញវត្ថុនៅគ្រប់ដំណាក់កាលដោយខ្លួនឯង, អាចត្រួតពិនិត្យស្ថានភាព



ឥណទានថវិកាដោយស្វ័យប្រវត្តិ និង រហ័សជាងមុន, កាត់បន្ថយនូវកម្រិតស្តុកស្តាញនៃការគណនា, ផ្តល់នូវស្វ័យប្រវត្តិកម្មនៃកិច្ចបញ្ជីកាតណេយ្យ, អ្នកប្រើប្រាស់អាចទាញយករបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍តាមដានស្ថានភាពថវិកាចេញពីប្រព័ន្ធ FMIS បានភ្លាមៗ។ ការគ្រប់គ្រង ការត្រួតពិនិត្យ និង ការតាមដានប្រតិបត្តិការហិរញ្ញវត្ថុ ដោយខ្លួនឯងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការអនុវត្តគម្រោង FMIS ត្រូវបានចាត់ទុកថាជាការចូលរួមលើការងារកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ របស់រាជរដ្ឋាភិបាល ផងដែរ។

ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ គឺជាការចូលរួមគាំទ្រយ៉ាងសកម្មនូវការអនុវត្ត “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៤-២០២៥” ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ផ្លាស់ប្តូរប្រព័ន្ធថវិការបស់កម្ពុជាទាំងនៅរដ្ឋបាលថ្នាក់ជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅដើម្បីធ្វើឱ្យការគ្រប់គ្រងធនធានហិរញ្ញវត្ថុសាធារណៈកាន់តែប្រសើរឡើង និង ស្របតាមគោលដៅជាសារវន្តដើម្បីឈានឆ្ពោះទៅអនុវត្ត “**ថវិកាព័ត៌មានសមិទ្ធកម្ម**” ស្របតាមទិសដៅយុទ្ធសាស្ត្រនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង គណនេយ្យភាពសមិទ្ធកម្មឆ្នាំ ២០២៥។ ជាក់ស្តែង ប្រព័ន្ធ FMIS ធ្វើស្វ័យប្រវត្តិកម្មលើការគ្រប់គ្រង និង ត្រួតពិនិត្យថវិការហូតដល់កម្រិតចង្កោមសកម្មភាព ដែលមានលក្ខណៈស្តុកស្តាញ និង សំបុត្រ ប្រសិនបើការគ្រប់គ្រងត្រូវធ្វើឡើងដោយដៃ។ លើសពីនេះ ប្រព័ន្ធ FMIS អាចផលិតរបាយការណ៍តាមដានថវិកាដល់កម្រិតចង្កោមសកម្មភាព សម្រាប់ថ្នាក់ដឹកនាំធ្វើការវិភាគដើម្បីធ្វើការសម្រេចចិត្តផ្សេងៗ ជាពិសេសជួយឱ្យការអនុវត្តថវិកាទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានក្រិត្យក្រម វិន័យថវិកា និង ចាយចំគោលដៅ។

តាមរយៈការដកបទពិសោធន៍ នៃការដាក់ឱ្យអនុវត្តនូវនីតិវិធីអនុវត្តការងារថ្មីសម្រាប់ការបើកផ្តល់បៀវត្ស និង ចំណាយបន្តកុបុត្តលិកផ្សេងៗដែលមានគោលបំណងកំណត់ច្បាស់លាស់ និង ចំណាយទូទាត់ត្រង់ដែលមានហានិភ័យទាប នៅរដ្ឋបាលថ្នាក់ជាតិ បានបង្ហាញអំពីប្រសិទ្ធភាព នៃប្រព័ន្ធ FMIS សម្រាប់ការពង្រឹងគណនេយ្យភាព តម្លាភាព និង ភាពស័ក្តិសិទ្ធិ។ នីតិវិធីអនុវត្តការងារថ្មី តាមប្រព័ន្ធ FMIS ទាំងស្រុង គឺមិនមានការរៀបចំ និង បញ្ជូនសំណុំឯកសារអាណត្តិបើកប្រាក់ជាក្រដាស ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតនោះទេ។ លិខិតយុត្តិការចំណាយមួយចំនួនត្រូវបានស្តេនបញ្ជូនប្រព័ន្ធ FMIS និង រក្សាទុកច្បាប់ដើមនៅសាមីអង្គភាព ដើម្បីជាកម្មវត្ថុនៃការធ្វើអធិការកិច្ច ឬ សវនកម្ម។ ជំហាននៃការអនុវត្តនីតិវិធីថ្មីមានលក្ខណៈសាមញ្ញ, ខ្លី, លឿន និង មានព័ត៌មានគ្រប់គ្រាន់ក្នុងការតាមដានអំពីស្ថានភាពនៃប្រតិបត្តិការចំណាយថវិកា។

គោលដៅចុងក្រោយ នៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS គឺដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និង អភិវឌ្ឍមូលដ្ឋាន ដែលស្របទៅនឹងគោលបំណងនៃអភិបាលកិច្ចល្អ។

ទិន្នន័យចេញពីប្រព័ន្ធ FMIS និង ការកត់ត្រាក្រៅប្រព័ន្ធកាន់តែប្រហាក់ប្រហែលគ្នា



ឯកឧត្តម **មាន សុខសេនសាន** អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំអនុវត្តថវិកាកម្មវិធីពាក់កណ្តាលឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ **ហ៊ាន សាហ៊ុម** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS កន្លងទៅថា បើមើលលើតួលេខបានពីការស្រង់ទិន្នន័យនៃការអនុវត្តថវិកាជាក់ស្តែងរបស់អគ្គលេខាធិការដ្ឋាន និង តួលេខរបស់ប្រព័ន្ធ FMIS គឺកាន់តែខិតជិតគ្នា។ ហេតុដូចនេះបង្ហាញឱ្យឃើញថា ការអនុវត្តនៅក្នុងប្រព័ន្ធ FMIS និង ការអនុវត្តបណ្តោះអាសន្ន (កត់ត្រាក្នុងកម្មវិធី Microsoft Excel) គឺខិតជិតគ្នាបណ្តើរៗ ប្រសិនបើយើងមើលគ្រប់ជំពូកចំណាយ ដែលពីមុនយើងឃើញថាមានគម្លាតច្រើនរហូតដល់ ១០% ទៅ ១៥%។ នេះបង្ហាញថា ប្រព័ន្ធរបស់យើងកាន់តែមានភាពជាក់លាក់ក្នុងការអនុវត្ត ធៀបនឹងការអនុវត្តខាងក្រៅ ហើយទៅថ្ងៃខាងមុខយើងនឹងសង្ឃឹមថា អាចទាញរបាយការណ៍ចេញពីប្រព័ន្ធតែម្តង ដែលជាកិត្តិសមរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ **ហ៊ាន សាហ៊ុម**។ **ហេតុនេះ យើងនឹងខិតខំបន្តកិច្ចការនេះទៀត ដើម្បីឱ្យការស្រង់តាមកម្មវិធី Microsoft Excel និង ការចុះក្នុងប្រព័ន្ធទៅជិតគ្នា ដោយនៅថ្ងៃខាងមុខ យើងគ្រាន់តែត្រូវការការសម្រេចដើម្បីប្រើប្រាស់ប្រព័ន្ធតែម្តង។**

ឯកឧត្តមបណ្ឌិតសភាចារ្យ **ហ៊ាន សាហ៊ុម** បានគូសបញ្ជាក់នៅក្នុងអង្គប្រជុំនោះផងដែរថា ពាក់ព័ន្ធនឹងនីតិវិធីអនុវត្តការងារ ដែលក្រុមការងារអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន កំពុងតែរអ៊ូថា ប្រព័ន្ធមានហើយ ប៉ុន្តែការអនុវត្តនៅតែពិបាក ហើយកាន់តែច្រើន ដោយសារតែធ្វើកិច្ចការទាំងក្នុង និង ក្រៅប្រព័ន្ធច្រើនស្របពេលជាមួយគ្នា។ ដើម្បីដោះស្រាយចំពោះបញ្ហានេះក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងខិតខំបញ្ចប់កិច្ចការមួយចំនួនពាក់ព័ន្ធនឹងការផលិតរបាយការណ៍ដោយធ្វើយ៉ាងណាឱ្យនៅឆ្នាំបន្តបន្ទាប់ទៀត យើងនឹងយកទិន្នន័យចេញពីប្រព័ន្ធ FMIS តែម្តង។ ការតម្រង់ទិសនីតិវិធីអនុវត្តការងារ តាមប្រព័ន្ធ FMIS ក៏នឹងត្រូវបន្តធ្វើ នៅក្នុងគម្រោង FMIS ជំហានទី៣



ហើយនៅពេលនោះយើងកាន់តែច្បាស់ ហើយការងារកាន់តែត្រូវស្រាល។

ដើម្បីឱ្យការអនុវត្តប្រព័ន្ធ FMIS កាន់តែទទួលបានជោគជ័យ ឯកឧត្តមបណ្ឌិតសភាចារ្យ **ហ៊ាន សាហ៊ុម** បានទទួចនៅក្នុងអង្គប្រជុំដោយស្មើ ឱ្យឯកឧត្តមប្រតិភូ និង ឯកឧត្តមអគ្គនាយក ដែលជាថ្នាក់ដឹកនាំ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងឆ្នាំ ២០២២ គួរប្រើប្រាស់ប្រព័ន្ធ FMIS ដោយផ្ទាល់ដើម្បីតាមដានមើលពីសារៈសំខាន់ និង កាន់តែយល់ច្បាស់អំពីប្រព័ន្ធស្រប ពេលដែលពិភពលោកសព្វថ្ងៃកំពុងស្ថិតនៅក្នុងបរិកាមីជីថល ហើយកិច្ចការនេះជាកិច្ចការយូរអង្វែងពាក់ព័ន្ធនឹងថវិកា ហើយ ថវិកាជាមធ្យោបាយ វាជាឧបករណ៍សំខាន់សម្រាប់ភ្ជាប់ទៅនឹងយុទ្ធសាស្ត្រការងារ គោលនយោបាយរបស់រាជរដ្ឋាភិបាល។




ជំនាញការ IMF លើកឡើងថា ប្រព័ន្ធ FMIS មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតគ្រប់ឧបាយការណ៍



តាមរយៈបេសកកម្មលើកទី ១២ នៃការផ្តល់ជំនួយបច្ចេកទេសដល់ការអនុវត្តគម្រោងប្រព័ន្ធ FMIS លោក Kris Kauffman ជំនាញការប្រចាំគម្រោង បានជួបពិភាក្សា និង សាកសួរពី វឌ្ឍនភាពនៃការប្រើប្រាស់ប្រព័ន្ធ FMIS ពីអគ្គនាយកដ្ឋានពាក់ព័ន្ធសំខាន់ៗនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័ន។ បេសកកម្មលើកទី១២ ដែលមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១៦ រហូតដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២១ នេះ បានផ្តោតសំខាន់លើ ៖

១. ការប្រើប្រាស់របាយការណ៍ដែលផលិតចេញពីប្រព័ន្ធ FMIS
២. ការជំរុញនូវកម្រិតអនុលោមភាពនៃរបាយការណ៍ IPSAS Cash Basis
៣. ការប្រមូលមតិយោបល់ និង ការពិភាក្សាលើកម្មវិធីកញ្ចប់ថវិកា
៤. ការផ្តល់សិក្ខាសាលាខ្លីស្តីអំពីសមត្ថភាពរបស់ប្រព័ន្ធ FMIS ក្នុងការគាំទ្រដល់ ការផលិត របាយការណ៍ IPSAS ។



នាថ្ងៃអង្គារ ទី ៣១ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ២:០០ រសៀល ក្រុមបេសកកម្មបានជួប ជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ **ហ៊ាន សាហ៊ុម** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីជម្រាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ អំពីលទ្ធផលនៃបេសកកម្ម។ នៅក្នុងជំនួបនោះ លោក Kauffman បានលើកឡើងនូវចំណុចគួរឱ្យចាប់អារម្មណ៍មួយចំនួន ក្នុងនោះលោកក៏បានផ្តោតលើបញ្ហាប្រឈមមួយចំនួនដែលត្រូវ បានលើកឡើងដោយអ្នកប្រើប្រាស់ ដោយលោកយល់ឃើញថា បញ្ហាទាំងនោះកើតឡើងមិនមែនមកពីប្រព័ន្ធ FMIS នោះទេ ប៉ុន្តែគឺជាបញ្ហា នៃនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់ស្ថាប័នពាក់ព័ន្ធ។ បន្ថែមពីលើនេះ លោកក៏បានលើកឡើងផងដែរថា ប្រព័ន្ធ FMIS គឺជាមូលដ្ឋានទិន្នន័យ នៃការកត់ត្រា និង ការផលិតរបាយការណ៍រួមមាន ៖

១. គណនេយ្យថវិកា និង របាយការណ៍ (Budgetary Accounting and Reporting)
២. គណនេយ្យហិរញ្ញវត្ថុ និង របាយការណ៍ (Financial Accounting and Reporting) ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុតាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ (IPSAS)
៣. គណនេយ្យគ្រប់គ្រង និង របាយការណ៍ (Management Accounting and Reporting)
៤. របាយការណ៍ហិរញ្ញវត្ថុ (ឧទាហរណ៍៖ របាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល-GFS)





ឯកឧត្តមបណ្ឌិតសភាចារ្យ **ហ៊ាន សាហ៊ុម** បានថ្លែងអំណរគុណចំពោះរបកគំហើញ និង ការបញ្ជាក់ទាំងនេះរបស់តំណាងមូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF) និង បានថ្លែងអំណរគុណចំពោះការគាំទ្រផ្នែកបច្ចេកទេសនាពេលកន្លងមក ចាប់តាំងពីជំហានទី ២ នៃគម្រោង រហូតឈានដល់ ជំហានទី ៣ នាពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមទៅលើការប្តេជ្ញាចិត្តនៃក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការបន្តពង្រឹងការអនុវត្តប្រព័ន្ធ FMIS ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងការសម្រេចបាននូវគោលដៅសំខាន់ៗរបស់ កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ក្នុងការធ្វើឱ្យមានភាពប្រសើរឡើងនូវ “គណនេយ្យភាព គម្លាភាព ប្រសិទ្ធិភាព និង អភិបាលកិច្ចល្អ ក្នុងការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏នឹងពង្រឹងប្រព័ន្ធ FMIS ឱ្យ ក្លាយទៅជាប្រភពនៃព័ត៌មានសម្រាប់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ និង ជាឧបករណ៍គាំទ្រយ៉ាងសំខាន់ដល់ “ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”។

សង្ខេបកម្មវិធីកញ្ចប់វិភាជន៍ទី២




ដើម្បីទាញយកប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានពិគ្រោះលើការសិក្សា និង អភិវឌ្ឍកម្មវិធីកញ្ចប់វិភាជន៍ ដែលជាកម្មវិធីរបាយការណ៍ឌីជីថលឆ្លាតវៃ (Digital Business Intelligence) ក្នុងគោលបំណងធ្វើបរិវត្តកម្មទិន្នន័យ (Data Transformation) ទៅជាព័ត៌មានដែលអាចប្រើប្រាស់សម្រាប់ការសម្រេចចិត្តយុទ្ធសាស្ត្រក្នុងគុះកិច្ចរបស់ស្ថាប័នក៏ដូចជា តាមដានការអនុវត្តវិភាជន៍ និង ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ មួយវិញទៀត គំនិតអភិវឌ្ឍន៍នេះ បានចូលរួមចំណែកសម្រេចគោលដៅដំណាក់កាលទី៣ និង ទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសស្របទៅនឹងគោលដៅនៃផែនការមេបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ បច្ចុប្បន្ន លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់ការអភិវឌ្ឍកម្មវិធីកញ្ចប់វិភាជន៍ទី២ រួចរាល់ ដែលរួមបញ្ចូលនូវរបាយការណ៍ពីរប្រភេទ គឺរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍គ្រប់គ្រងសាច់ប្រាក់។



- **កម្មវិធីនេះ** ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ក្រសួង-ស្ថាប័ន និង រាជរដ្ឋាភិបាលជាមួយ ដូចជា ៖
- **សន្តិសុខទិន្នន័យ**
 ឆ្លុះបញ្ចាំងពីទិដ្ឋភាពទាំងមូលនៃការវិភាគទិន្នន័យសម្រាប់រដ្ឋាភិបាល ដោយរបាយការណ៍ទាំងអស់ត្រូវបានផលិតចេញពីប្រភពតែមួយ (BI Data Warehouse) ដែលប្រមូលទិន្នន័យច្រើនប្រភេទ និង ច្រើនប្រភពនាពេលអនាគត
- **ភាពងឿនកម្រិតខ្ពស់**
 ទិន្នន័យនៃរបាយការណ៍ទាំងអស់ ត្រូវបានផ្ទៀងផ្ទាត់ និង ត្រួតពិនិត្យរួចរាល់ពីអ្នកពាក់ព័ន្ធសម្រាប់ការវិភាគ និង ការប្រើប្រាស់តាមតម្រូវការ
- **តម្លាភាព និង គណនេយ្យភាព**
 ឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវ និង ការបើកចំហនូវព័ត៌មានដែលស្ថាប័ននីមួយៗបានអនុវត្តតាមរយៈផ្ទាំងទិន្នន័យរបស់ខ្លួន
- **ទាន់ពេលវេលា និង សន្សំសំចៃ**
 ផ្តល់ព័ត៌មានទាន់ពេលវេលា, គ្រប់ទីកន្លែង, កាត់បន្ថយចំណាយធនធាន និង នីតិវិធីក្នុងការរៀបចំរបាយការណ៍នាពេលអនាគត តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីៗ
- **ប្រសិទ្ធភាពការងារ និង ការសម្រេចចិត្ត**
 ភ្ជាប់ជាមួយប្រភពទិន្នន័យជាច្រើន និង ផ្ទាំងរបាយការណ៍វិភាគជាច្រើននៅក្នុងកម្មវិធីនេះ នឹងបង្ហាញពីការអនុវត្តការងារជាក់ស្តែង, អាចធ្វើការតាមដាន និង ព្យាករណ៍អំពីអ្វីដែលត្រូវធ្វើបន្ទាប់ហើយអាចធ្វើការសម្រេចចិត្តកាន់តែប្រសើរឡើង ដើម្បីបន្តគាំទ្របេសកកម្មស្ថាប័ន និង រាជរដ្ឋាភិបាលលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- **គុណភាព និង សុវត្ថិភាពព័ត៌មាន**
 ទាំងទិន្នន័យ និង ការប្រើប្រាស់នៅក្នុងកម្មវិធីនេះ ត្រូវបានត្រួតពិនិត្យជាប្រចាំដើម្បីធានាបាននូវគុណភាព និង រក្សាសុវត្ថិភាពព័ត៌មានខ្ពស់។

វគ្គបណ្តុះបណ្តាលបឋមបន្ថែមស្តីពី “គន្លឹះសំខាន់ៗដ្ឋាននៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានមូលដ្ឋាន និង ការប្រើប្រាស់ប្រព័ន្ធវិទ្យុសាស្ត្រ FMIS”

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលបឋមបន្ថែមស្តីពី “គន្លឹះសំខាន់ៗដ្ឋាននៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានមូលដ្ឋាន និង ការប្រើប្រាស់ប្រព័ន្ធវិទ្យុសាស្ត្រ FMIS” ចាប់ពីថ្ងៃទី ២៧ ខែ កក្កដា ដល់ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២១ ជូនថ្នាក់ដឹកនាំ និង មន្ត្រីមធ្យមកម្រិតក្រសួង-ស្ថាប័នចំនួន ៣៧, អង្គភាពវិភាគអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលចំនួន ២៦, អគ្គនាយកដ្ឋានរតនាគារជាតិ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង ២៥ សរុបចំនួន ៤៨៩ រូប ដែលបាននិងកំពុងប្រើប្រាស់ប្រព័ន្ធវិទ្យុសាស្ត្រ FMIS ដើម្បីពង្រឹងសមត្ថភាពបន្ថែម, ដោះស្រាយនូវបញ្ហាប្រឈមនានា, ពិភាក្សាលើនីតិវិធីចុះប្រតិបត្តិការចូលក្នុងប្រព័ន្ធ និង ណែនាំពីគោលការណ៍ថ្មីៗ ព្រមទាំង




បំពេញចន្លោះខ្លះខាតមួយចំនួនដែលលេខាធិការដ្ឋានបានរកឃើញ និង ទទួលបានសំណូមពរពីអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ។

វគ្គបណ្តុះបណ្តាលបំប៉នបន្ថែមនេះ ផ្តោតទៅលើមុខវិជ្ជាចំនួន ១០ គឺ ការប្រើប្រាស់ប្រព័ន្ធជំនួយគាំទ្រ (PK-The Helper), មុខងារវិភាជន៍ថវិកា, មុខងារការទិញ, មុខងារគណនីត្រូវសង, មុខងារគណនីត្រូវទាញ, មុខងារគ្រប់គ្រងសាច់ប្រាក់, មុខងារសៀវភៅធំ, ការគ្រប់គ្រងគណនី FMIS និង ការកំណត់សិទ្ធិរបស់អ្នកប្រើប្រាស់, សុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និង ចំណេះដឹងមូលដ្ឋានថ្មីៗផ្នែកបច្ចេកវិទ្យាព័ត៌មាន។ ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមនេះ ថ្នាក់ដឹកនាំ និង មន្ត្រី ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS អញ្ជើញមកពីក្រសួង-ស្ថាប័នទាំង ៣៧, អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលទាំង ២៦, អគ្គនាយកដ្ឋានរតនាគារជាតិ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង ២៥ ទទួលបានចំណេះដឹងថ្មីៗ ចំណុចគន្លឹះសំខាន់ៗពីការប្រើប្រាស់ប្រព័ន្ធ FMIS ដែលអាចជួយសម្រួលដល់ការចុះប្រតិបត្តិការ ការប្រើប្រាស់មុខងារថ្មីរបស់ប្រព័ន្ធ និង បានយល់ដឹងពីសារៈប្រយោជន៍នៃការទាញយករបាយការណ៍ចេញពីប្រព័ន្ធ FMIS មកប្រើប្រាស់តាមតម្រូវការជាក់ស្តែង ។

កម្មវិធីបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS ជូនអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាលបន្ថែមថ្មី

កាលពីថ្ងៃ ពុធ ១០ កើត ខែ ស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងនៅថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០២១ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកម្មវិធី “ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS” ជូនថ្នាក់ដឹកនាំ និង មន្ត្រី នៃអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលបន្ថែមថ្មីចំនួន ១១ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន ៖

- គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- អគ្គនាយកដ្ឋាន
- អគ្គនាយកដ្ឋានថវិកា
- អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
- អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
- អគ្គនាយកដ្ឋានគោលនយោបាយ
- អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
- អគ្គនាយកដ្ឋានសហប្រតិបត្តិការ
- អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ
- អន្តរជាតិនិងគ្រប់គ្រងបំណុល
- អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍
- វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។



កម្មវិធីនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ **ហ៊ាន សាហ៊ុម** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និង មន្ត្រី មកពីអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាលបន្ថែមថ្មីចំនួន ៩១ រូប។ មានប្រសាសន៍នៅក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ **ហ៊ាន សាហ៊ុម** បានគូសបញ្ជាក់ពីតួនាទីសំខាន់ និង មិនអាចខ្វះបានរបស់ប្រព័ន្ធ FMIS នៅក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅគ្រប់ដំណាក់កាល ព្រមទាំងនៅក្នុង “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ក្នុងការចូលរួមចំណែកជាមូលដ្ឋានគ្រឹះសម្រាប់ឈានឆ្ពោះទៅរកការកសាង និង អភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ឱ្យសម្រេចបានតាមគោលដៅ ដើម្បីប្រយោជន៍ជាមួយបណ្តាប្រទេសក្នុងតំបន់ និង អន្តរជាតិ។ តាមរយៈការអនុវត្តគម្រោង FMIS កន្លងមក ឯកឧត្តមបណ្ឌិតសភាចារ្យ **ហ៊ាន សាហ៊ុម** បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមការងារសម្រេចបាន ក្នុងនោះក៏ទទួលបានការកោតសរសើរពីដៃគូអភិវឌ្ឍន៍ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជុំវិញការបោះជំហានទៅមុខឥតឈប់ឈររបស់គម្រោង FMIS ដែលជាចលករដ៏សំខាន់មួយក្នុងការជំរុញនូវការអនុវត្តថវិកានៅតាមក្រសួង-ស្ថាប័ន អង្គភាពចំណាយ ឱ្យកាន់តែមានក្រីក្រក្រម និង វិន័យក្នុងការចាយវាយឱ្យចំគោលដៅប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល ដែលគោលដៅចុងក្រោយ គឺដើម្បីឱ្យការបម្រើនូវសេវាសាធារណៈជូនប្រជាពលរដ្ឋ បានទាន់សភាពការ និង តម្រូវការ។

ទន្ទឹមនឹងនេះផងដែរ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនៅកាន់អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្មីក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងដំណើរការជាផ្លូវការនៅដើមឆ្នាំ ២០២២ខាងមុខ លើមុខងារចំនួន ៤ រួមមាន មុខងារវិភាជន៍ថវិកា, មុខងារគណនីត្រូវសង, មុខងារការទិញ, និង គណនីត្រូវទាញ។ ការប្រើប្រាស់ប្រព័ន្ធ FMIS នឹងជួយសម្រួលដល់ថ្នាក់ដឹកនាំ និង មន្ត្រីដែលទទួលបន្ទុកថវិកា និង ហិរញ្ញវត្ថុ ឱ្យមានភាពងាយស្រួលក្នុងការតាមដានប្រតិបត្តិការចំណូល-ចំណាយ និង ទាញយករបាយការណ៍ដែលផលិតចេញពីប្រព័ន្ធ ព្រមទាំងមានមូលដ្ឋានគ្រឹះក្នុងការប្រមូលយក និង ទាញបានព័ត៌មានគ្រប់ជ្រុងជ្រោយពីប្រព័ន្ធ FMIS ផងដែរ។

សំណួរ និង ចម្លើយ

បង្កើនថាមពលផ្នែកចំណេះដឹងអំពីប្រព័ន្ធវិប FMIS និង មានឱកាសទទួលបានធនាគារថាមពល (PowerBank) ពីក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយគ្រាន់តែចូលរួមឆ្លើយសំណួរងាយៗឱ្យបានត្រឹមត្រូវ

សំណួរទី ១

តើគម្រោង FMIS ចូលរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អយ៉ាងដូចម្តេចខ្លះ?

សំណួរទី ២


តើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គម្រោង FMIS មានអ្វីខ្លះ?

សម្រាប់ព័ត៌មានផ្សេងៗ

សម្រាប់ព័ត៌មានបន្ថែម និង សំណូមពរផ្សេងៗ សូមចូលទៅកាន់គេហទំព័រ ឬ ទំព័របណ្តាញសង្គមរបស់គម្រោង FMIS ÷

-  គេហទំព័រគម្រោង FMIS
<http://fmis.mef.gov.kh>
-  FMIS Cambodia
<https://www.facebook.com/fmis.khmer>
-  FMIS CAMBODIA

ម៉ូឌុលទាក់ទងនឹងការងារនៃការងារ

 កញ្ញា ឈេវីន សុម៉ារ៉ាម
chhoeun_somalay@mef.gov.kh
(+ ៨៥៥)១២ ៧៦២ ៧២២



នៅមុនឆ្នាំ ២០២៥ ប្រព័ន្ធវិប FMIS នឹងត្រូវអនុវត្តជាប្រព័ន្ធខ្នែងប្រតិបត្តិការងាររបស់ក្រុមការងារគ្រប់គ្រងគម្រោងគ្រប់គ្រងគម្រោងគ្រប់គ្រងគម្រោង

នៅកម្ពុជា

សូមផ្ញើ ចម្លើយត្រឹមត្រូវ នៃសំណួរទាំងពីរនៅខាងឆ្វេងដោយភ្ជាប់ជាមួយ ឈ្មោះ តួនាទី ស្ថាប័ន និង លេខទូរស័ព្ទទំនាក់ទំនង របស់លោកអ្នកមកអ៊ីមែល ÷ chhoeun_somalay@mef.gov.kh ឱ្យបាន

មុនថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១

ក្រុមការងារលើកទឹកចិត្តមន្ត្រីមកពីគ្រប់ក្រសួង-ស្ថាប័ន និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រតនាគារ ព្រមទាំង រដ្ឋបាលរាជធានី-ខេត្ត ឱ្យចូលរួមក្នុងការឆ្លើយសំណួរនេះគ្រប់ៗគ្នា។
ឈ្មោះអ្នកដែលឈ្នះរង្វាន់នឹងត្រូវប្រកាសនៅលើ ព្រឹត្តិបត្រព័ត៌មានលេខក្រោយ។

សូមអរសាទរចំពោះអ្នកឈ្នះរង្វាន់អនុស្សាវរីយ៍

សូមអរសាទរចំពោះអ្នកដែលបានឆ្លើយសំណួរត្រឹមត្រូវនៅក្នុងព្រឹត្តិបត្រព័ត៌មានលេខ០២៧

-  ឈ្មោះ: **លោក ហៀង សុយ៉ាដា** **ជំនួយការអគ្គនាយកដ្ឋាន**
អគ្គនាយកដ្ឋានសុភារ និងហិរញ្ញវត្ថុ ក្រសួងហិរញ្ញវត្ថុ
-  ឈ្មោះ: **កាយ ស៊ីសោភ័ណ្ណ** **មន្ត្រី ផែនការវិនិយោគសុខុមាលភាព (ប.ស.ស)**

នៅពេលអ្នកប្រើប្រាស់ប្រព័ន្ធវិប FMIS មានបញ្ហា ត្រូវទាក់ទងនឹង ក្រុមការងារជំនួយការ PK-The Helper យ៉ាងដូចម្តេច? ចុះតើបងប្រើប្រាស់ប្រព័ន្ធវិបនេះបានដឹងនូវនិរន្តរភាពនៃប្រព័ន្ធវិបជំនួយការ PK-The Helper?

ចម្លើយ ÷ PK-The Helper ជាប្រព័ន្ធជំនួយការគាំទ្រជាមជ្ឈមណ្ឌលរួមមួយសម្រាប់ទទួលបាននូវរាល់គ្រប់បញ្ហា សំណើ ឬ សំណូមពររបស់អ្នកប្រើប្រាស់ប្រព័ន្ធវិប FMIS ព្រមទាំងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ស្របតាមកម្រិត និង ស្ថានភាពនៃបញ្ហា។ ដើម្បីចូលប្រើប្រាស់ប្រព័ន្ធជំនួយការគាំទ្រនេះអ្នកប្រើប្រាស់ត្រូវ ÷

- បើកកម្មវិធី Web Browser (Google chrome, FireFox..) ណាមួយ ហើយចូលទៅកាន់អាសយដ្ឋាននោះ ដោយត្រូវវាយអាសយដ្ឋានវេបសាយជំនួយការគាំទ្រ ÷ <https://helpdesk.mef.gov.kh>
- យើងត្រូវមាន Username និង Password ដើម្បីបំពេញចូលសម្រាប់ការប្រើប្រាស់បន្ទាប់មកត្រូវចុចពាក្យ LOG IN
- ផ្ទាំងគេហទំព័រដែលត្រូវបង្កើតប្រអប់សំបុត្រ នឹងត្រូវបានបង្ហាញ។ ជំហានបន្ទាប់ អ្នកប្រើប្រាស់ត្រូវបង្កើតប្រអប់សំបុត្រនៅក្នុងប្រព័ន្ធជំនួយការគាំទ្រ។

ការបង្កើតសំបុត្រនេះគឺដើម្បីដាក់បញ្ចូលនូវបញ្ហា ឬ សំណើសុំកែប្រែរបស់អ្នកប្រើប្រាស់ប្រព័ន្ធវិប FMIS ឱ្យបានទាន់ពេលវេលា ហើយដើម្បីបង្កើតសំបុត្រនេះបាន អ្នកប្រើប្រាស់ត្រូវចុចលើពាក្យប្រភេទសំបុត្រ → សំបុត្រ → បង្កើត។ បន្ទាប់មកប្រព័ន្ធជំនួយការគាំទ្រ នឹងបង្ហាញនៅចំណុចដែលអ្នកប្រើប្រាស់ប្រព័ន្ធវិបបំពេញ/ជ្រើសរើសរួមមាន ÷ សង្ខេប, ចំណាត់ថ្នាក់ទ្រព្យ, ទ្រព្យ, ឈ្មោះពេញរបស់ទ្រព្យ, ផលប៉ះពាល់, បន្ទាន់ និង អាទិភាព។ អ្នកប្រើប្រាស់ត្រូវបំពេញឱ្យបានត្រឹមត្រូវដើម្បីក្រុមការងារប្រព័ន្ធជំនួយការគាំទ្រជួយដោះស្រាយជូនប្រកបដោយប្រសិទ្ធភាព។

២ ប្រព័ន្ធវិប FMIS មានឈ្មោះពេញនាមអ្នកស្នាក់នៅដូចម្តេច?

ចម្លើយ ÷ ពាក្យពេញនៃ FMIS ជាខ្មែរ: ភាសាគឺ **ប្រព័ន្ធជំនួយការគាំទ្រព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ** ។